

ព្រឹត្តិបត្រព័ត៌មាន

លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ពិធីប្រកាសទទួលស្គាល់ជ័យលាភី ជូនដល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា **តទៅទំព័រ៤**

“យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមមិត្តខ្ពស់ក្នុងឆ្នាំ ២០៣០”

សិក្ខាសាលាថ្នាក់តំបន់លើកទី៣ ស្តីពី “ការរៀបចំឯកសារណែនាំអស្ថានស្តីពីការផ្តល់សេវាសាធារណៈ”



ខេត្តសៀមរាប៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Sonali Dayaratne តំណាងនៃ **តទៅទំព័រ២**



“មន្ត្រីរាជការ ជាខ្ញុំបម្រើកម្រិតមិនមែនជាចៅហ្វាយកម្រិត”
សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែន

មាតិកា

- ពិធីប្រកាសទទួលស្គាល់ជ័យលាភីជូនដល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
- សិក្ខាសាលាថ្នាក់តំបន់លើកទី៣ ស្តីពី “ការរៀបចំឯកសារណែនាំអស្ថាន ស្តីពីការផ្តល់សេវាសាធារណៈ”
- សិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈនៃអង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
- ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ “លើសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០”
- សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើឯកសារសេចក្តីព្រាងបឋមនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០
- ពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល

តមកទំព័រ១ និវេសនដ្ឋានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំ ព្រះរាជាណាចក្រកម្ពុជា(UNDP) បានអញ្ជើញជាគណៈអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់លើកទី៣ ស្តីពី“ការ រៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ” ដែល ប្រព្រឹត្តទៅ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើ ទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងក្នុង គោលបំណង ដើម្បីប្រមូលធាតុចូល ពិនិត្យផ្តល់យោបល់ និងអនុម័ត ក្នុងកម្រិតបច្ចេកទេសទៅលើសេចក្តីព្រាងឯកសារណែនាំអាស៊ានស្តីពី ការផ្តល់សេវាសាធារណៈនៃប្រទេសសមាជិកអាស៊ាន មុននឹងដាក់ឱ្យ សម្រេចចុងក្រោយពីថ្នាក់ដឹកនាំទទួលបន្ទុកមុខងារសាធារណៈ នៃ បណ្តាប្រទេសសមាជិកអាស៊ាន។ សិក្ខាសាលានេះបានអញ្ជើញ វាគ្មិនជាអ្នកឯកទេសជាន់ខ្ពស់ថ្នាក់ជាតិអ្នកឯកទេសជាន់ខ្ពស់ នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទីប្រឹក្សាតំបន់ ព្រមទាំងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ជាតំណាង ប្រទេសសមាជិកអាស៊ាន មកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍លើប្រធានបទពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈប្រកបដោយគណនេយ្យភាព និង នវានុវត្តន៍ ព្រមទាំងរៀបចំឱ្យមានវេទិកាពិភាក្សាក្នុងចំណោមប្រទេស

ជាសមាជិកអាស៊ានលើសេចក្តីព្រាង ឯកសារណែនាំអាស៊ាន ស្តីពីការ ផ្តល់សេវាសាធារណៈ ដែលប្រទេសអាស៊ានទាំង១០ ត្រូវប្រើប្រាស់ ជាមគ្គុទេសន៍ក្នុងការកែលម្អការផ្តល់សេវាសាធារណៈក្នុងប្រទេស របស់ខ្លួន សំដៅផ្តល់សេវាជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរឡើង។ អង្គសិក្ខាសាលានេះរៀបចំឡើងដោយ លេខាធិការដ្ឋានគណៈកម្មា ធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាតំបន់ តំណាងប្រទេសជា សមាជិកអាស៊ានទាំង១០ តំណាងលេខាធិការដ្ឋានអាស៊ាន ថ្នាក់ ដឹកនាំក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកសេវា សាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត តំណាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់កាត្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មន្ត្រីតំណាងធនាគារពិភពលោក (WB) កម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ(UNDP) អង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) អង្គការតម្លាភាពកម្ពុជា (TIC) និងមន្ត្រីរាជការនៃក្រសួងមុខងារ សាធារណៈ សរុបចំនួនប្រមាណ ១៨០ នាក់។



សិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យរាត្រីដែលបានផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់អង្គភាពជ័យរាត្រីក្នុងការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

សិក្ខាសាលានេះ មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីប្រធានមន្ទីរពេទ្យបង្អែកជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលចំនួនបីគឺ មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ (CPA1) មន្ទីរពេទ្យបង្អែកខេត្តកោះកុង (CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (CPA3) ព្រមទាំងវិទ្យាល័យចំនួនពីរគឺវិទ្យាល័យពេជ្រចិន្តាខេត្តបាត់ដំបង និងវិទ្យាល័យហ៊ុនសែន ខេត្តឧត្តរមានជ័យ។ ជាចុងក្រោយនៃអង្គសិក្ខាសាលាក៏មានវេទិកាសំណួរចម្លើយផងដែរ ដើម្បីអោយមានការចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែទូលំទូលាយ។



សិក្ខាសាលា ស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម ដែលបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីទស្សនទាន ទ្រឹស្តី កត្តាជោគជ័យនិងកត្តាមិនជោគជ័យ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្មជាសកល ដល់មន្ត្រីរាជការដែលអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ការចែករំលែកបទពិសោធន៍ជោគជ័យ នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្មនៅប្រទេសជប៉ុន និងបញ្ហាប្រឈម



នៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្មនៅប្រទេសកម្ពុជា។ សិក្ខាសាលានេះ រៀបចំដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានសមាសភាពចូលរួមពី ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៥០រូប ក្នុងនោះស្ត្រី ១៤រូប។

តមកទំព័រ១ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីជូនដល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីលេខ១ មកពី៤អង្គភាព ក្នុងនោះអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំចំនួនមួយគឺ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលចំនួនបី(មាន៣កម្រិត)គឺ មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់(CPA1) មន្ទីរពេទ្យបង្អែកខេត្ត

កោះកុង(CPA2) និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម(CPA3)។ ពិធីប្រកាសនេះផងដែរ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការតំណាងគ្រប់ក្រសួងស្ថាប័ន គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) គណៈកម្មការបច្ចេកទេសអន្តរក្រសួងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ (មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរមុខងារសាធារណៈ មន្ទីរបរិស្ថាន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) តំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតស៊ីងប៊ុរី សាកលវិទ្យាធិការនិងនាយកវិទ្យាស្ថាន នាយកមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមជ្ឈមណ្ឌលជាតិ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក នាយិកាវិទ្យាល័យទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ១២០០នាក់ ក្នុងនោះស្ត្រីមាន ៣០០នាក់។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន អញ្ជើញមើលសិក្ខាសាលាពិគ្រោះយោបល់ “លើសេចក្តីព្រាងកម្មវិធីជាតិកែលម្អទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០”



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់“លើសេចក្តីព្រាងកម្មវិធីជាតិកែលម្អទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០”នៅសណ្ឋាគារសុខាភ័ព្វ។ សិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះរៀបចំឡើងមានគោលបំណង៖ (ទី១) ចែករំលែកចំណេះដឹងនិងឧត្តមានុវត្តន៍ ស្តីពីរដ្ឋបាលសាធារណៈ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់កែលម្អការផ្តល់សេវាសាធារណៈផ្អែកលើគុណផលសំដៅផ្តល់ជាពុទ្ធិផលដល់ការពិភាក្សាពិគ្រោះយោបល់ក្នុងអង្គសិក្ខាសាលានេះ (ទី២) ពិនិត្យនិងកែលម្អលើផែនការ

សកម្មភាព នៃកម្មវិធីជាតិកែលម្អទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០ ឱ្យកាន់តែមានសុក្រឹតភាព និងអាចអនុវត្តបាន និង(ទី៣) ប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងកម្មវិធីជាតិកែលម្អទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយជាក់ស្តែងនិយម និងអាចទទួលយកអនុវត្តបានទាំងអស់គ្នា។ សិក្ខាសាលាពិគ្រោះយោបល់នេះ មិនត្រឹមតែជាវេទិកាពិភាក្សានិងពិគ្រោះយោបល់ប្រមូលធាតុចូលនោះទេថែមទាំងជាវេទិកាដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធនានាផ្សេងទៀតអាចទទួលបាននូវពុទ្ធិ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ដើម្បីជាជំនួយ **តទៅទំព័រ៥**



សិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់តំបន់ លើឯកសារសេចក្តីព្រាងបឋមនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០ នៅខេត្តស្ទឹងត្រែង



លើការកំណត់អំពីតួនាទីការកិច្ចរបស់តួអង្គពាក់ព័ន្ធក្នុងនោះរួមមាន ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកែទម្រង់រដ្ឋបាល សាធារណៈ ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។ សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារ សាធារណៈ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងក្រុម ការងារកែទម្រង់រដ្ឋបាលសាធារណៈនៅខេត្តទាំង១០ រួមមាន ខេត្ត ស្ទឹងត្រែង ឧត្តមានជ័យ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ មណ្ឌលគិរី រតនៈគិរី ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម សរុបចំនួន ១០០នាក់ ក្នុង នោះស្ត្រីមាន ១៥នាក់។



ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែកទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ធីត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ តំបន់ លើឯកសារសេចក្តីព្រាងបឋមនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ ២០១៩-២០៣០។ សិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យផ្តល់យោបល់ និង កែសម្រួលឯកសារសេចក្តីព្រាងនៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល សាធារណៈ២០១៩-២០៣០ សំដៅធ្វើឱ្យឯកសារនេះកាន់តែមានលក្ខណៈ ជាក់ស្តែង ងាយយល់ និងអនុវត្តបានគ្រប់កម្រិត ព្រមទាំងពិភាក្សា

តមកទំព័រ៤ ក្នុងការរៀបចំការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយប្រកាន់ធ្លាប់នូវអភិក្រម បុរេសកម្ម ចំពោះការងារកែទម្រង់ស៊ីជម្រៅដើម្បីផលិតភាព ឱ្យបានកាន់តែ ប្រសើរឡើងសំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងស្របទៅតាមការវិវត្តន៍នៃសាកលភាវូបនីយកម្ម។ សិក្ខាសាលានេះ សហការរៀបចំដោយក្រសួងមុខងារសាធារណៈ ធនាគារពិភពលោក ឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី និងសហភាពអឺរ៉ុប ដែលមាន សិក្ខាកាមចូលរួមសរុបចំនួន ៣០០នាក់ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងមកពី អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ រាជបណ្ឌិតសាកម្ពុជា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងដៃគូអភិវឌ្ឍ (EU, AFD, ADB, DFAT, IMF, JICA, Sweden, UNICEF, USAID,

GIZ, UNDP) រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អាជ្ញាធរអគ្គិសនី កម្ពុជា មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត មន្ទីរពេទ្យកុមារជាតិ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ សេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យសុខាភិបាល សាកលវិទ្យាល័យបញ្ញាសាស្ត្រ ព្រមទាំង វិស័យឯកជន(ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារ ឯកទេសរឹង ធនាគារABA)។



សិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី “ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ”



ខេត្តសៀមរាប៖ នារសៀលថ្ងៃច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម នាក់ ណេវ៉ាន់ អភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក Nick Beresford នាយកប្រតិបត្តិ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់លើកទី២ ស្តីពី “ការរៀបចំឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ” ដែលបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលធ្វើការពិនិត្យផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពីប្រព័ន្ធនិងការអនុវត្តការផ្តល់សេវាសាធារណៈ នៃប្រទេសជាសមាជិកអាស៊ាន និងសេចក្តីព្រាងមាតិកា នៃឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈ ព្រមទាំងចែករំលែកនូវបទពិសោធន៍ និងទស្សនទានថ្មីៗ ស្តីពីការផ្តល់សេវាសាធារណៈប្រកបដោយការពេញចិត្តពីប្រជាពលរដ្ឋ។ អង្គសិក្ខាសាលា បានអញ្ជើញភ្នាក់ងារប្រកបដោយជំនាញ និង

បទពិសោធន៍ និងមានគូនាទីជាទីប្រឹក្សា អ្នកឯកទេសជាន់ខ្ពស់ មន្ត្រីជាន់ខ្ពស់មកពីធនាគារពិភពលោក(World Bank) កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) និងប្រទេសអាស៊ានបូក៣ (សាធារណរដ្ឋកូរ៉េ) មកចូលរួម និងធ្វើបទបង្ហាញលើប្រធានបទជុំវិញការផ្តល់សេវាសាធារណៈផ្ដោតលើការពេញចិត្តរបស់ប្រជាពលរដ្ឋ។ សិក្ខាសាលានេះរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដី នៃសម្បត្តិបេតិកភណ្ឌវប្បធម៌មង្គលបែបក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងសមាជិកអាស៊ានទាំង១០ អាស៊ានបូក៣ លេខាធិការដ្ឋានអាស៊ាន ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួង ស្ថាប័ន និងប្រធានអង្គភាពច្រកចេញចូលតែមួយនៃសាលារាជធានី ខេត្តទាំងអស់ មន្ត្រីជំនាញមកពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណ ១៥០នាក់។



ពិធីបើកសិក្ខាសាលាបែកបែកសាធារណៈនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃអង្គភាព ផ្តល់សេវាសាធារណៈក្នុងតំបន់សុខាភិបាល នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិ បណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ ជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបែក បែកសាធារណៈនៃការ គ្រប់គ្រងនិងការផ្តល់សេវា



សាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈក្នុងតំបន់សុខាភិបាល។ សិក្ខាសាលានាព្រឹកនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការរៀន សូត្រពីគ្នាទៅវិញទៅមក ដើម្បីផ្តល់ជំនាញប្រកបដោយសមត្ថភាព ការកែលម្អសេវាសាធារណៈក្នុងតំបន់សុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាជនរបស់យើង។ ការរៀន សូត្រពីបទពិសោធន៍បទេសអាចឱ្យយើងទទួលបាននូវទស្សនទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមក មិនត្រឹមតែផ្តល់នូវទស្សនទានថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវចំណេះដឹងដែលត្រូវនឹងបរិបទនៃ ការងារផ្តល់សេវារបស់យើងទៅតាមតំបន់។ សិក្ខាសាលានេះ រៀបចំដោយ ក្រសួងមុខងារសាធារណៈ នៅសាលាខេត្តកំពង់ចាម ដែលមានសមាសភាព

អញ្ជើញចូលរួមមកពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និងប្រធានមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ គណៈកម្ម ការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុងតំបន់សុខាភិបាល តំណាងនៃធនាគារពិភពលោក ទីភ្នាក់ងារកិច្ច សហប្រតិបត្តិការអាល្លឺម៉ង់ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ និងអង្គការ តម្លាភាពកម្ពុជា សរុបចំនួន ៤០០នាក់ ក្នុងនោះស្រ្តី ៣៧នាក់។



ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី ព្រាងករណីសិក្សាពាក់ព័ន្ធប្រសិទ្ធភាពនៃការ គ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនៅខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារ សាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ (គ.ក.រ) នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ករណីសិក្សាពាក់ព័ន្ធប្រសិទ្ធភាពនៃការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីសិក្សាស្វែងយល់ពីស្ថានភាព ជាក់ស្តែងនៃការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនៅក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ដោយធ្វើការជ្រើសរើសសំណាកគម្រ ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មួយចំនួន) និងប្រមូលធាតុចូលពាក់ព័ន្ធទៅនឹងការ រៀបចំករណីសិក្សាខាងលើ រួចរៀបចំនិងដាក់ចេញករណីសិក្សាស្តីពី“ប្រសិទ្ធ ភាពនៃការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល”។



សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) នៅសណ្ឋាគារអាលីស វីឡា ដែលមានសមាសភាពអញ្ជើញចូលរួមមកពីតំណាងក្រសួងសុខាភិបាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង តំណាងមកពី រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តតាកែវ សរុបចំនួន ៧៥ នាក់ ក្នុងនោះស្រ្តី ០៩ នាក់។

**វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រនៃការរៀបចំ
ប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ
កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ**

**វគ្គបណ្តុះបណ្តាលស្តីពី “បដិសណ្ឋារកិច្ច” សម្រាប់
មន្ត្រីថ្នាក់កណ្តាលនៃមន្ទីរពេទ្យថ្នាក់ជាតិ**



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុម សារ៉េន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានអញ្ជើញបើក វគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រនៃការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈនៅសណ្ឋាគារ តារាអ៊ែរផេត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង សមត្ថភាពក្នុងការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រនៃការអនុវត្តគម្រោងនៃ ការតាមដានត្រួតពិនិត្យវាយតម្លៃដោយផ្អែកលើលទ្ធផល។ វគ្គ បណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ. ដែលមានសមាសភាពអញ្ជើញចូលរួមមកពី តំណាងក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុប ចំនួន ៨០នាក់។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោកជំទាវ ឈី វិធីវ៉ា អនុរដ្ឋ លេខាធិការ ក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្តីពី “បដិសណ្ឋារកិច្ច” សម្រាប់មន្ត្រីថ្នាក់កណ្តាល នៃមន្ទីរពេទ្យថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកុមារ ជាតិ មន្ទីរពេទ្យគ្រួសារ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ។ល។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនគុណភាពនៃការ



ផ្តល់សេវាសាធារណៈផ្នែកសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។ វគ្គ បណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល និងតំណាងមន្ទីរពេទ្យថ្នាក់ ជាតិផងដែរ។ វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយក្រសួងមុខងារ សាធារណៈ ក្រសួងសុខាភិបាល និងធនាគារអេស៊ីលីដា ភីអិលស៊ី។



សិក្ខាសាលា ស្តីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល



តាមស្ថានភាពជាក់ស្តែង។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល បីថ្ងៃចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសដែល ជាតំណាងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ (គ.វ.ជ) មកពីក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន លេខាធិការដ្ឋាន គ.ជ.អ.ប អគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។




ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅ សណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនិង ដឹកនាំសិក្ខាសាលា ស្តីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈ វិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវា សាធារណៈគំរូក្នុងវិស័យសុខាភិបាល។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិនិត្យ និងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយស្រប

កិច្ចប្រជុំពិនិត្យនិងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុង វិស័យអប់រំ



រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្ន កម្មតារាងលក្ខណៈវិនិច្ឆ័យ នៃការវាយតម្លៃនិងទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ និងពិភាក្សាដើម្បីធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ។ កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពី ក្រសួងមុខងារសាធារណៈ ទីស្តីការ គណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ដែលមានចំនួន សរុប ១៥ នាក់ ។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ



ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ថ្នាក់ជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាសម្រាប់ការរៀនសូត្រ ដើម្បីផ្តល់ជូនបញ្ញាញាណក្នុងការកែលម្អសេវាសាធារណៈក្នុងវិស័យអប់រំឱ្យកាន់តែប្រសើរតាមការចង់បានរបស់រាជរដ្ឋាភិបាលនិងប្រជាជន។

សិក្ខាសាលាបានរៀបចំឱ្យមានការធ្វើបទបង្ហាញរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ វេទិកាពិភាក្សាស្តីពីការគ្រប់គ្រងវិទ្យាល័យប្រកបដោយប្រសិទ្ធភាព ការតាំងពិពណ៌ស្តីពីសមិទ្ធផលនិងនវានុវត្តន៍នៃវិទ្យាល័យគំរូ និងការធ្វើទស្សនកិច្ចសិក្សានៅវិទ្យាល័យពេជ្រ ចិន្តា ដែលជាអង្គភាពជ័យលាភីលេខ១ នៃផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០១៩។ អង្គសិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលរួមមកពី ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងនៃធនាគារពិភពលោក ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ អង្គការតម្លាភាពកម្ពុជា គណៈកម្មការបច្ចេកទេសនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់រាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងនាយក នាយិកាគ្រប់វិទ្យាល័យទូទាំងប្រទេស សរុបចំនួន ៦១៥នាក់។

សិក្ខាសាលា ស្តីពីការរៀបចំករណីសិក្សាពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្របខណ្ឌថ្មី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូម សារ៉េន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានចូលរួមជាអធិបតីពិធីបើកសិក្ខាសាលាស្តីពីការរៀបចំករណីសិក្សាពាក់ព័ន្ធការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្របខណ្ឌថ្មី។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្ត្រីរាជការក្របខណ្ឌថ្មីក្រោយពីទទួលបានការបណ្តុះបណ្តាល និងប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្របខណ្ឌថ្មីតាមក្រសួង ស្ថាប័នសំដៅរៀបចំដាក់ចេញសេចក្តីព្រាងករណីសិក្សាស្តីពី “ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្របខណ្ឌថ្មី” ឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សិក្ខាសាលានេះ រៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានសមាសភាពចូលរួមពីមន្ត្រីជំនាញបច្ចេកទេសនៃ

ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១១ ក្នុងនោះរួមមាន៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងផែនការ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងកិច្ចការនារី។



បាឋកថាស្តីពី “ការប្រើប្រាស់ទិន្នន័យដើម្បីកែលម្អការផ្តល់សេវាសាធារណៈ (Using Data to Transform Public Service Delivery)”



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ឈឺ វិជ្ជា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោកស្រី អ៊ីវ៉ែក នីមនួន (IVEK NIMNOUN) តំណាង UNDP បានអញ្ជើញ ជាគណៈអធិបតីក្នុងពិធីបាឋកថាស្តីពី “ការប្រើប្រាស់ទិន្នន័យដើម្បី កែលម្អការផ្តល់សេវាសាធារណៈ (Using Data to Transform Public Service Delivery)” នៅទីស្តីការក្រសួងមុខងារសាធារណៈ។ បាឋកថានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងដើម្បីបញ្ជ្រាបទស្សន

ទានថ្មីៗ ស្តីពីការផ្តល់សេវាសាធារណៈតាមរយៈការធ្វើបទបង្ហាញ របស់គ្រូឧទ្ទេសដែលជាវគ្គិនអញ្ជើញមកពីសាកលវិទ្យាល័យ Michigan នៃសហរដ្ឋអាមេរិក ជូនដល់អ្នកចូលរួមស្តាប់។ បាឋកថានេះរៀបចំ ឡើងដោយ លេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ ដឹកនាំក្រសួងមុខងារសាធារណៈ មន្ត្រីទទួលបន្ទុកផ្នែកសេវាសាធារណៈ របស់ក្រសួងស្ថាប័ន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងមន្ត្រី រាជការនៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណ ៦០ នាក់។

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី “ការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើ សមិទ្ធកម្ម” និងសេចក្តីព្រាងសេចក្តីណែនាំស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម” នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ធីត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ (១)-សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម” និង (២)-សេចក្តីព្រាងសេចក្តីណែនាំស្តីពី “ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម”។ សិក្ខាសាលានេះ រៀបចំដោយ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែ ទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) នៅសណ្ឋាគារព័រមករា ដែល មានសមាសភាពចូលរួមពី ក្រសួងពាក់ព័ន្ធចំនួន២២ និងដៃគូកិច្ច សហប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍន៍(GIZ) សរុបប្រមាណ ៤១នាក់ (ស្រីចំនួន ៩នាក់)។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូល ទស្សនទាន ធាតុចូល និងបទពិសោធន៍ផ្សេងៗ ដើម្បីកែលម្អ និងសម្រួលខ្លឹមសារបន្ថែមមុននឹងដាក់ឆ្លងកិច្ចប្រជុំនៅពេល



ក្រោយទៀត សំដៅធ្វើឱ្យប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មនេះ អាច អនុវត្តអាចបាននៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្របខណ្ឌលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តកំពង់ធំ



ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុម សារ៉េន ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្របខណ្ឌលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។

សិក្ខាសាលាក្នុងពេលនេះ រៀបចំឡើងក្នុងគោលបំណង (១) រៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (២) ប្រមូលធាតុចូលសំខាន់ៗ ដើម្បី

កែលម្អក្របខណ្ឌលទ្ធផលនៃការអនុវត្តកម្មវិធីជាតិ (៣) វិស្វកម្មប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងសូចនាករដែលបានកំណត់ និងយន្តការនៃការអនុវត្ត (៤) រៀបចំដាក់ចេញនូវទម្រង់នៃក្របខណ្ឌលទ្ធផលដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តពាក់ព័ន្ធទៅនឹងយន្តការអនុវត្ត រំហូរទិន្នន័យ ប្រព័ន្ធរាយការណ៍ស្តីពីស្ថានភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។

សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៅសាលាខេត្តកំពង់ធំ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នាយករដ្ឋបាល អភិបាលក្រុង ស្រុក និងតំណាងមន្ទីរជំនាញជុំវិញខេត្តកំពង់ធំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង-ស្ថាប័ន(ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ប្រធានមន្ទីរមុខងារសាធារណៈ និងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃរាជធានីភ្នំពេញ ខេត្តព្រៃវែង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ប៉ៃលិន ស្វាយរៀង តាកែវ និងខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំពិភាក្សាលើការសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់អោយអនុវត្តនូវប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បាន

ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់អោយអនុវត្តនូវប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមអនុប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងឯកឧត្តមលោកជំទាវ លោក លោកស្រីមកពីលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងអគ្គនាយកដ្ឋានគោលនយោបាយសរុបចំនួន ២៥នាក់។ កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យពិភាក្សា និងកែលម្អសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម ផ្អែកតាមការផ្តល់យោបល់នៃកិច្ចប្រជុំអន្តរក្រសួងនាពេលកន្លងមក។

កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី “ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យមុខងារសាធារណៈ”



បង្កើតប្រសិទ្ធភាពការងារ និងដើម្បីត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារក្នុងបរិបទ នៃការផ្លាស់ប្តូរនៃសកលការប្រែប្រួលកម្ពុជា។ គួរបញ្ជាក់ផងដែរថា៖ កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍នេះរៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៅសាលាភូមិន្ទរដ្ឋបាលដែលមានសមាសភាពចូលរួមជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរនៃក្រសួងមុខងារសាធារណៈសរុបចំនួន ៦០នាក់ ស្ត្រី១៤នាក់។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គង់ សុភី អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាវគ្គនិក្ខេបកម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍ស្តីពី“ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យមុខងារសាធារណៈ”។ កម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍ នេះរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពីការអភិវឌ្ឍន៍ថ្មីៗនៃរដ្ឋបាលសាធារណៈជាសកល និងលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងការបំពេញការងាររបស់មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈក្នុងកម្រិតគ្រប់គ្រងដើម្បី



កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម នៅទីស្តីការក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានពន្ធដារ) ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៥៦នាក់ ស្ត្រី ៨នាក់។



កិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាងលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅខេត្តកំពត



ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ នាង លីណា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងធ្វើបច្ចុប្បន្នកម្មតារាង លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលលក្ខណៈវិនិច្ឆ័យសម្រាប់ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងកម្រិតវិទ្យាល័យ កាន់តែមានភាពគ្រប់ជ្រុងជ្រោយស្របតាម ស្ថានភាពជាក់ស្តែង និងត្រៀមរៀបចំសេចក្តីព្រាងតារាងលក្ខណៈ វិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវា

សាធារណៈគំរូក្នុងកម្រិតអនុវិទ្យាល័យ និងបឋមសិក្សា។ កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលប្រព្រឹត្តទៅរយៈពេល ពីថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅ សណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈកម្មការបច្ចេកទេស អន្តរក្រសួងនៃគ.វ.ជ ដែលមានសមាសភាពមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ។



កិច្ចប្រជុំពិភាក្សាលើការរៀបចំករណីសិក្សាអំពីការលើកទឹកចិត្តគ្រូបង្រៀនផ្សារភ្ជាប់នឹងលទ្ធផលនៃ ការសិក្សារបស់សិស្ស



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទី ស្តីការក្រសួងមុខងារសាធារណៈ មានកិច្ចប្រជុំពិភាក្សាជាមួយ ទីប្រឹក្សាបច្ចេកទេសនៃធនាគារពិភពលោកលើការរៀបចំករណីសិក្សា

អំពីការលើកទឹកចិត្តគ្រូបង្រៀនផ្សារភ្ជាប់ នឹងលទ្ធផលនៃការសិក្សា របស់សិស្ស ក្រោមអធិបតីភាពឯកឧត្តម យ៉ក់ ប៊ុនណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានសមាសភាពចូល រួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ មន្ត្រីបច្ចេកទេសរបស់សហគមន៍អឺរ៉ុប និងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាលើវិធីសាស្ត្រ និងយន្តការនៃការរៀបចំករណីសិក្សាស្តីពីរបបលើកទឹកចិត្តគ្រូបង្រៀន រួមទាំងការផ្តល់អនុសាសន៍បន្ថែម ដើម្បីឱ្យលទ្ធផលនៃការសិក្សាឆ្លុះ បញ្ចាំងនូវភាពជាក់ស្តែង និងអាចយកជាមូលដ្ឋានសម្រាប់ការ ពិចារណាលើការរៀបចំគោលនយោបាយផ្សេងៗនៅពេលអនាគត។

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម និងសេចក្តីព្រាងសេចក្តីណែនាំស្តីពីការពិពណ៌នាមុខតំណែង



សាធារណៈ (គ.ក.រ) និងគាំទ្រដោយកិច្ចសហប្រតិបត្តិការអន្តរជាតិ អាស៊ីម៉ង់ (GIZ) ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារប៉ៃតុង (BAITONG) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញនៃកិច្ចសហប្រតិបត្តិការអន្តរជាតិអាស៊ីម៉ង់ (GIZ) សរុបចំនួន ២០នាក់ ស្រ្តីចំនួន ៤នាក់។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងផ្នែកលើសមិទ្ធកម្ម និងសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការពិពណ៌នាមុខតំណែងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យឯកសារនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងអាចយកទៅអនុវត្តនៅតាមក្រសួង ស្ថាប័នប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាល



កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីសេវាសាធារណៈ



ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ។ កិច្ចប្រជុំនេះ រៀបចំដោយក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោកជំទាវ ឈី វិជ្ជា អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈក្នុងគោលបំណង



សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពិនិត្យឡើងវិញលើការបណ្តុះបណ្តាល និងតម្រូវការនៃការកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល”



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធីន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការពិនិត្យឡើងវិញលើការបណ្តុះបណ្តាល និងតម្រូវការនៃការកសាងសមត្ថភាពមន្ត្រីរាជការស៊ីវិល”។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ និងប្រមូលទិន្នន័យនៃការបណ្តុះបណ្តាល ដែលកំពុងអនុវត្តជាក់ស្តែងនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិក្សាពីតម្រូវការចាំបាច់នៃការបណ្តុះបណ្តាលសម្រាប់ធ្វើជាមូលដ្ឋានក្នុងការរៀបចំឯកសារក្របខ័ណ្ឌ ស្តីពីការបណ្តុះបណ្តាលដែលមានលក្ខណៈជាកាតព្វកិច្ចនិងជាប្រព័ន្ធ សំដៅ

លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះក៏មានការចូលរួមធ្វើបទបង្ហាញចែករំលែកទស្សនទានបទពិសោធន៍ និងការអនុវត្តការងារពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពពីសំណាក់អង្គភាពដែលអញ្ជើញមកពីក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងមានការពិភាក្សាជាក្រុម ដោយមានការចូលរួមមតិយ៉ាងផុសផុលពីសិក្ខាកាមផងដែរ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសសម្រាប់ការអនុវត្តសកម្មភាពកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ សិក្ខាកាមមកពីគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ២០០នាក់។



សិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០”

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ធីត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៩-២០៣០”។ សិក្ខាសាលានេះ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) នៅសណ្ឋាគារពលករ ដែលមានសមាសភាពចូលរួមពី ក្រសួងពាក់ព័ន្ធចំនួន២២ និងដៃគូសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ (GIZ) សរុបចំនួន ៤១នាក់ (ស្រីចំនួន៩ នាក់)។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលទស្សនទាន ធាតុចូល និងបទពិសោធន៍ផ្សេងៗដើម្បីកែលម្អ និងសម្រួលសេចក្តីព្រាងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាល



សាធារណៈ២០១៩-២០៣០ ឱ្យកាន់តែប្រសើរ និងគ្របដណ្តប់គ្រប់ជ្រុងជ្រោយ សំដៅបង្កើតភាពងាយស្រួលដល់ការអនុវត្តដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធានាបាននូវរដ្ឋបាលសាធារណៈផ្ដោតលើប្រជាជនជាស្នូល ដែលមានលក្ខណៈ ខ្លាំង ស្អាតស្អំ និងឆ្លាតវៃ។

កិច្ចប្រជុំរវាងលេខាធិការដ្ឋាននៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ បូកមួយ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩



រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្តូរវេនរវាងលេខាធិការដ្ឋាននៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ បូកមួយ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖ (១)កំណត់បញ្ហាប្រឈម និងកេរ្តិ៍ឈ្មោះដោះស្រាយនៃការអនុវត្តផែនការសកម្មភាពនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

បូកមួយ និងកំណត់អំពីទិសដៅបន្ទាប់ (២)ពិនិត្យសំណើផែនការសកម្មភាពរួមថ្មីនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ បូកមួយសម្រាប់ឆ្នាំ២០២០ (៣)ពិភាក្សាអំពីការរៀបចំសិក្ខាសាលាស្តីពីភាពប្រទាក់ក្រឡាគ្នានៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយកម្មវិធីកែទម្រង់ដទៃទៀត និងគោលនយោបាយតាមវិស័យ (រៀបចំនៅត្រីមាសទី២ ឆ្នាំ២០២០) និង (៤)ពិនិត្យ និងពិភាក្សាលើរបៀបវារៈបន្ថែមដែលស្នើដោយកម្មវិធីកែទម្រង់បីផ្សេងទៀត។ កិច្ចប្រជុំនេះ រៀបចំដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាដើមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សរុបចំនួន ២៣នាក់។

គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ធ្វើទស្សនកិច្ចសិក្សាប្រមូលធាតុចូលជាក់ស្តែងនៅមណ្ឌលសុខភាព

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) ធ្វើទស្សនកិច្ចសិក្សាប្រមូលធាតុចូលជាក់ស្តែងនៅមណ្ឌលសុខភាពចំនួនពីរគឺ៖ (១)មណ្ឌលសុខភាពសាលាវិស័យនៅក្នុងខេត្តកំពង់ធំ និង (២)មណ្ឌលសុខភាពចារឈូកនៅក្នុងខេត្តសៀមរាប ដើម្បីរៀបចំតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ក្នុងចំណោមមណ្ឌលសុខភាពទូទាំងប្រទេស។ ការធ្វើទស្សនកិច្ចនេះ បានប្រព្រឹត្តទៅរយៈពេលពីថ្ងៃចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ គណៈកម្មការបច្ចេកទេសអន្តរក្រសួងសម្រាប់វិស័យសុខាភិបាលនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) មានសមាសភាពមកពីក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន

និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សរុបចំនួន ២២នាក់ ។




ចំនួនមន្ត្រីរាជការស៊ីវិលជាមុនេ និងស្រ្តី តាមប្រភេទក្របខណ្ឌ កូដឆ្នាំ២០១៩

ក្របខណ្ឌ	ថ្នាក់ជាតិ			ថ្នាក់ក្រោមជាតិ			សរុបរួម
	បុរស	ស្រ្តី	សរុប	បុរស	ស្រ្តី	សរុប	
ក	១៩.៨០៦	៧.៣៣៣	២៧.១៣៩	២៣.៥៣៣	៩.៧៥២	៣៣.២៨៥	៦០.៤២៤
ខ	៤.១៩២	២.៩៤៧	៧.១៣៩	៣៦.៩៨៩	២៦.៦៦៧	៦៣.៦៥៦	៧០.៧៩៥
គ	២.៤៤	១.៥៣១	៣.៩៧១	៣៥.៦៧២	៣៧.៩១៤	៧៣.៥៨៦	៧៧.៥៥៧
សរុប	២៦.៤៣៨	១១.៨១១	៣៨.២៤៩	៩៦.១៩៤	៧៤.៣៣៣	១៧០.៥២៧	២០៨.៧៧៦

ប្រភព៖ ក្រសួងមុខងារសាធារណៈ

ការដំឡើងតម្លៃសន្តស្សន៍បៀវត្សមូលដ្ឋាន (គិតជាព្យែង)



ប្រភព៖ ក្រសួងមុខងារសាធារណៈ

របៀបគម្រោងបង្ហាញលទ្ធផលការស៊ើបអង្កេតនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២០

ឋានន្តរស័ក្តិ																		
ប្រភេទក្រុមបណ្ណ	៣				២				១									
	ថ្នាក់				ថ្នាក់				ថ្នាក់									
	៤	៣	២	១	៤	៣	២	១	៤	៣	២	១	៤	៣	២	១		
ក	862,500	885,000	910,000	947,500	985,000	1,025,000	1,065,000	1,107,500	1,152,500	1,197,500	1,240,000	1,282,500	1,327,500			1,375,000		
	345	354	364	379	394	410	426	443	461	479	496	513	531			550		
ខ	750,000	770,000	795,000	827,500	860,000	895,000	922,500	950,000	982,500	1,017,500	1,052,500	1,090,000	1,132,500			1,175,000		
	300	308	318	331	344	358	369	380	393	407	421	436	453			470		
គ					ថ្នាក់													
					១០	៩	៨	៧	៦	៥	៤	៣	២	១				
					662,500	685,000	710,000	737,500	767,500	802,500	837,500	880,000	925,000			975,000		
					265	274	284	295	307	321	335	352	370			390		

*តំលៃឯកតាសន្ទស្សន៍ = ២៥០០

*បៀវត្សមូលដ្ឋាន = សន្ទស្សន៍បៀវត្ស x តំលៃឯកតាសន្ទស្សន៍

ប្រភព៖ ក្រសួងមុខងារសាធារណៈ



ប្រជាជនជាស្នូល

រដ្ឋបាលយកប្រជាជនជាស្នូលនៃការផ្តល់សេវានិងឈរលើព្រហ្មវិហារធម៌ដោយមានការចូលរួមរបស់ប្រជាជនក្នុងដំណាក់កាលនៃការរៀបចំការអភិវឌ្ឍការផ្តល់ការត្រួតពិនិត្យនិងវាយតម្លៃសេវា ។

ស្ថាតុស្តំ

មន្ត្រីកាន់សុចរិតធម៌ បំពេញកាងារប្រកបដោយតម្លាភាព គណនេយ្យភាពនិងការទទួលខុសត្រូវឈរលើអភិក្រមឆ្លុះកញ្ចក់ ដូចជា ដុះក្តុល ព្យាបាលនិងវះកាត់ ។

ឆ្មាតម្លៃ

រដ្ឋបាលប្រើប្រាស់នឹងអភិវឌ្ឍប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យាទាន់សម័យក្នុងការផ្តល់សេវាឱ្យមានប្រសិទ្ធភាពនិងប្រសើរជាលំដាប់ ។

ខ្មាំង

រដ្ឋបាលមានសម្ភាពរឹងមាំ នវានុវត្តន៍ដំណើរការ និងអាចបត់បែនឆ្លើយតបទៅនឹងបរិបទសង្គមប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ។

ទំនាក់ទំនងមកកាន់បណ្តាញសង្គមរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ



គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ



cpar@mcs.gov.kh



Public Administration Reform Committee



ផ្លូវវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ